

## លក្ខណៈនៃការប្រឡង និងកិច្ចសម្រួលនៃការប្រឡង យីស្តុន (Keystone)/ការប្រឡងតាមប្រព័ន្ធវាយតម្លៃសាលារបស់រដ្ឋធីនស៊ីលវេញ៉ា (PSSA) ឆ្នាំ ២០២២-២០២៣

- មានជម្រើសមួយចំនួនជូនសិស្សទាំងអស់ ក្នុងអំឡុងពេលប្រឡង ដូចជា ការបន្ថែមពេលវេលា និងការអានព្យួររាល់សំណួរទាំងអស់នៅក្នុងការប្រឡង គណិតវិទ្យា វិទ្យាសាស្ត្រ ពិជគណិតកម្រិត ១ និង ជីវវិទ្យា និងសំណួរមួយចំនួននៅក្នុងការប្រឡងអក្សរសិល្បៈភាសាអង់គ្លេស (ELA) ។ល។
- ជម្រើសមានជូនសិស្សទាំងអស់ ត្រូវបានហៅថា “លក្ខណៈនៃការប្រឡង”។
- ជម្រើសមានជូនសិស្ស Sp. Ed., EL, និង 504 ដែលត្រូវការ ដើម្បីឲ្យពួកគេចូលរួមនៅក្នុងការប្រឡង ត្រូវបានហៅថា “កិច្ចសម្រួល”។ ដូច្នោះ កិច្ចសម្រួលគឺជាទម្លាប់អនុវត្ត ដែលផ្តល់លទ្ធភាពស្មើភាពចំពោះសំណួរប្រឡងជូនសិស្សទាំងនេះ។
- កិច្ចសម្រួល ត្រូវបានបែងចែកជា ៤ ប្រភេទ៖ របៀបបង្ហាញ របៀបឆ្លើយតប ការកំណត់បរិដ្ឋាន និងការកំណត់ពេលវេលា។
- កិច្ចសម្រួលទាំងអស់ដែលមានជូនក្នុងការប្រឡង យីស្តុន ក៏មានជូននៅក្នុងការប្រឡង PSSA ផងដែរ។
- ជាការសំខាន់ណាស់ ដែលត្រូវកត់សម្គាល់ថា បើទោះបីជាកិច្ចសម្រួលមួយចំនួនអាចមានលក្ខណៈសមរម្យចំពោះការប្រើក្នុងការបង្ហាត់បង្រៀន ក៏ប៉ុន្តែកិច្ចសម្រួលទាំងនោះអាចមិនមានលក្ខណៈសមរម្យសម្រាប់ការប្រើប្រាស់នៅក្នុងការប្រឡងជាលក្ខណៈស្តង់ដារ។
- កិច្ចសម្រួលត្រូវតែមានលក្ខណៈត្រូវគ្នានឹងសេចក្តីត្រូវការរបស់សិស្ស។ សិស្សត្រូវតែមានឆន្ទៈប្រើកិច្ចសម្រួលទាំងនោះ ហើយសិស្សត្រូវតែចូលរួមនៅក្នុងការជ្រើសរើសរបស់ពួកគេ (សូមអាន “ប្រភពជំនួយបន្ថែម” នៅក្នុង [គោលការណ៍ណែនាំអំពីកិច្ចសម្រួលសម្រាប់ការប្រឡង PSSA និង Keystone\\*](#))។
- ទម្លាប់អនុវត្តល្អបំផុតនៅក្នុងការជ្រើសរើសកិច្ចសម្រួលសម្រាប់ការប្រឡង គឺការប្រើកិច្ចសម្រួលជាប្រចាំជាមួយសិស្ស មុនពេលប្រឡង និងកត់ត្រាឯកសារអំពីការប្រើប្រាស់ដោយជោគជ័យ។ មិនមែនជាទម្លាប់អនុវត្តឡើយ បើផ្តល់កិច្ចសម្រួលនៅក្នុងស្ថានភាពប្រឡង ដែលសិស្សមិនប្រើជាប្រចាំនោះ។

### កិច្ចសម្រួលមានជូនសិស្ស ELs តែប៉ុណ្ណោះ

មានកិច្ចសម្រួល *ស្ម័គ្រចិត្ត* បីប្រភេទដោយឡែកពីគ្នា ត្រូវបានអនុញ្ញាតជាពិសេសសម្រាប់សិស្ស ELs៖

1. វេចនានុក្រមបកប្រែពាក្យ គ្មាននិយមន័យ គ្មានរូបភាព ឬគ្មានប្រព័ន្ធអ៊ិនធឺណិត—ត្រូវបានអនុញ្ញាតក្នុងការប្រឡងយីស្តូន ពិជគណិតកម្រិត១ និង ជីវវិទ្យា និងការប្រឡង PSSA គណិតវិទ្យា និង វិទ្យាសាស្ត្រ តែប៉ុណ្ណោះ (មានសម្រាប់សិស្ស ELs ទាំងអស់ មិនថាពួកគេរស់នៅក្នុងប្រទេសនេះបានប៉ុន្មានឆ្នាំនោះទេ)
2. អ្នកបកប្រែផ្ទាល់មាត់/អ្នកបកប្រែអក្សរ ដែលមានសមត្ថភាព\*\* —ត្រូវបានអនុញ្ញាតក្នុងការប្រឡង យីស្តូន ពិជគណិត កម្រិត១ និង ជីវវិទ្យា PSSAs គណិតវិទ្យា និង វិទ្យាសាស្ត្រ និងការវិភាគផ្អែកលើអត្ថបទ [Text Dependent Analysis (TDA)] នៃការប្រឡង PSSA ផ្នែក ELA (មានតែសម្រាប់សិស្ស ELs នៅសាលាសហរដ្ឋ រយៈពេលតិចជាង ៣ ឆ្នាំ ប៉ុណ្ណោះ)
3. កូនសៀវភៅប្រឡង និង ចម្លើយ ជាភាសា អេស្ប៉ាញ/អង់គ្លេស —ត្រូវបានអនុញ្ញាតក្នុងការប្រឡង យីស្តូន ពិជគណិត កម្រិត១ និង ជីវវិទ្យា និងការប្រឡង PSSAs គណិតវិទ្យា និង វិទ្យាសាស្ត្រ (មានតែសម្រាប់សិស្ស ELs នៅសាលាសហរដ្ឋ រយៈពេលតិចជាង ៣ ឆ្នាំ ប៉ុណ្ណោះ)

**សម្គាល់៖** កិច្ចសម្របសម្រួលសម្រាប់សិស្ស ELs ខាងលើនេះ **មិន**មានសម្រាប់ការតាមដាន ឬសម្រាប់សិស្សចេញពីកម្មវិធីនោះទេ។

\*ដើម្បីជ្រាបព័ត៌មានបន្ថែមអំពីលក្ខណៈនៃការប្រឡង និងកិច្ចសម្របសម្រួលនៃការប្រឡង សូមប្រើបណ្តាញតភ្ជាប់ (link) ខាងក្រោមនេះ ហើយមើលនៅក្នុងផ្នែក កិច្ចសម្របសម្រួល៖

<https://www.education.pa.gov/K-12/Assessment%20and%20Accountability/PSSA/Pages/TestingInformation.aspx>

\*\*ចំពោះគូនាទីរបស់អ្នកបកប្រែផ្ទាល់មាត់ និងអ្នកបកប្រែអក្សរ សូមចូលទៅបណ្តាញតភ្ជាប់ (link) ខាងលើ រួចចុចលើ [ការណែនាំអំពីកិច្ចសម្របសម្រួលសម្រាប់សិស្ស ELs](#)។